



GC LIFE



សម្រាប់សិស្សនិស្សិត



តើអ្វីទៅជា GC សម្រាប់សិស្សនិស្សិត ?

GC សម្រាប់សិស្សនិស្សិត គឺជាគម្រោងធានារ៉ាប់រងជាក្រុមរយៈពេល ១ឆ្នាំ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការការពារសិស្សនិស្សិត។ គម្រោងនេះផ្តល់នូវការការពារសម្រាប់សិស្សនិស្សិត 24/7 នៅទូទាំងពិភពលោក ក៏ដូចជាផ្តល់នូវសន្តិភាពផ្លូវចិត្តដល់ឪពុកម្តាយ ជាទីស្រឡាញ់របស់ពួកគាត់ផងដែរ។

តើនរណាខ្លះសាកសមនឹង GC សម្រាប់សិស្សនិស្សិត?

សិស្សនិស្សិតថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ឬឧត្តមសិក្សា។

ហេតុអ្វីជ្រើសរើស GC សម្រាប់សិស្សនិស្សិត?

GC សម្រាប់សិស្សនិស្សិត គម្រោងធានារ៉ាប់រងដែលផ្តល់នូវការការពារ កម្រិតមូលដ្ឋាន និងមានអត្ថន័យសម្រាប់សិស្សនិស្សិតក្នុងតម្លៃសមរម្យ។ បន្ថែមពីលើការការពារលើមរណភាព និងពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ គម្រោងនេះក៏មានផ្តល់នូវការការពារលើពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ក៏ដូចជាការបាក់បែកផ្ទះដោយគ្រោះថ្នាក់ជាយថាហេតុ សម្រាប់សិស្សនិស្សិតផងដែរ។

កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃសមាជិកដែលត្រូវបានធានា។



លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	3 – 35ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	\$2,000 ដល់ \$15,000

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារសាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់បន្ទាប់ពីរយៈពេលអនុគ្រោះ (30ថ្ងៃ) ដល់កាលកំណត់ បណ្តុសន្យារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ ហើយបណ្តុសន្យារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុងពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ក្នុងអំឡុងពេលដែលបណ្តុសន្យារ៉ាប់រងនេះមានសុពលភាព ផលិតផលនេះផ្តល់ការពារលើ៖

- ១. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និង
- ២. ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹង ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ។

អត្ថប្រយោជន៍ធានារ៉ាប់រង



សំណងមរណភាព និងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ **100%** នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូនក្នុងករណីសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍



សំណងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកឆ្អឹងដោយគ្រោះថ្នាក់ជាយថាហេតុ ភាគរយនៃទឹកប្រាក់ត្រូវបានធានាដូចមានបង្ហាញក្នុងតារាងខាងក្រោមនឹងត្រូវផ្តល់ជូន ក្នុងករណីសមាជិកដែលត្រូវបានធានាទទួលពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ឬការបាក់បែកឆ្អឹង ដោយគ្រោះថ្នាក់ជាយថាហេតុ

ល.រ	ព្រឹត្តិការណ៍ត្រូវបានធានារ៉ាប់រង	ភាគរយ (%) នៃ ទឹកប្រាក់ត្រូវបានធានា
1	ការបាត់បង់អរយរៈ	50%
2	ការបាត់បង់ដៃ/ជើងម្ខាងត្រឹម កដៃ/កជើង	50%
3	ការបាត់បង់ភ្នែកម្ខាង	50%
4	ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺនៃត្រចៀកទាំងសងខាង	75%
5	ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺនៃត្រចៀកម្ខាង	20%
6	ការបាត់បង់សមត្ថភាពក្នុងការនិយាយ	50%
7	ការបាត់បង់មេដៃ 2៖ ទាំង 2 ថ្នាំនៃមេដៃនីមួយៗ	30%
8	ការបាត់បង់មេដៃ 1៖ ទាំង 2 ថ្នាំ	10%
9	ការបាត់បង់មេដៃ 1៖ តែ 1 ថ្នាំ	5%
10	ការបាត់បង់ម្រាមដៃ 1	5%
11	ការបាត់បង់ម្រាមជើង 1	5%
12	ការបាក់បែកឆ្អឹង ដែលព្យាបាលដោយការកាត់*	20%*
13	ការបាក់បែកឆ្អឹង ដែលព្យាបាលដោយមិនតម្រូវការកាត់*	5%*

*សំណងនៃការបាក់បែកឆ្អឹង ដែលព្យាបាលដោយការកាត់ និងការបាក់បែកឆ្អឹង ដែលព្យាបាលដោយមិនតម្រូវការកាត់ នឹងត្រូវផ្តល់ជូនតែម្តងប៉ុណ្ណោះក្នុងអំឡុងពេលនៃការធានារ៉ាប់រង។

ករណីមិនធានា

១. មរណភាព

មិនមានសំណងលើមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់សមាជិកដែលត្រូវបានធានា ត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ។
- (២) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- (៣) រីសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងរីសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំលែង ការរីករាលដាល ឬការប្រែប្រួលនៃមេរោគអេដស៍។
- (៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬ ដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាត់ប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុកលុយរបស់សង្គ្របរដ្ឋបាល សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុហកម្ម ការធ្វើភ្នែកកម្ម ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែលត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតាលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញភារកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) ស្ថានភាពដែលមានពីមុនស្រាប់មុនកាលបរិច្ឆេទដែលបណ្តសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្តសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលសមាជិកដែលត្រូវបានធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។ សមាជិកដែលត្រូវបានធានាអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖
 - ក) សមាជិកដែលត្រូវបានធានាបានទទួល ឬកំពុងទទួលការព្យាបាល
 - ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
 - គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - ឃ) រក្ខមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតជីក្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

៣. ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ និងការបាក់បែកផ្លូវដោយគ្រោះថ្នាក់ជាយថាហេតុ

ក្រុមហ៊ុននឹងមិនធានាលើករណីរបួសបង្កដោយគ្រោះថ្នាក់ណាមួយដែលបណ្តាលដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយហេតុការណ៍ណាមួយខាងក្រោម៖

- (១) ហិង្សាលើរាងកាយ ឬឃាតកម្ម
- (២) កុហកម្ម និងចលាចលស៊ីវិល សកម្មភាពឧស្សាហកម្ម ឬភេរវកម្ម
- (៣) ការប្រឈមនឹងគ្រោះថ្នាក់ ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឲ្យបួសខ្លួនឯង ឬការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក្តី
- (៤) សង្គ្រាមដែលបានប្រកាស ឬមិនបានប្រកាស ឬបដិវត្តន៍
- (៥) ចូលបម្រើក្នុងជួរកងទ័ពក្នុងអំឡុងពេលមានប្រកាសឬ គ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាក្នុងប្រតិបត្តិការសង្គ្រាម ឬការពារសណ្តាប់ធ្នាប់សាធារណៈ
- (៦) ចូលរួមប្រតិបត្តិការចុះចាប់ខ្លួនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់
- (៧) ការរំលោភបំពាន ឬប៉ុនប៉ងរំលោភបំពានច្បាប់ ឬបដិសេធនឹងការចាប់ខ្លួន
- (៨) ការចូលរួមក្នុងអំពើហិង្សាណាមួយ ឬការរាយការន៍គ្នាទៅតាមទីកន្លែងសាធារណៈ
- (៩) ឧប្បទវហេតុដែលកើតឡើងខណៈពេលដែល ឬដោយសារសមាជិកដែលត្រូវបានធានាស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ថ្នាំដែលមិនបានចេញដោយវេជ្ជបញ្ជា ឬគ្រឿងញៀនខុសច្បាប់ផ្សេងៗ
- (១០) រោគគ្លិន ការប៉ះពាល់ផ្សិត ឬបាក់តេរី (លើកលែងតែការកើតខ្លះដែលកើតចេញពីមុខរបួស ឬដំបៅដែលបង្កដោយគ្រោះថ្នាក់)
- (១១) ការស្រូបចូល ឬប្រើប្រាស់សារធាតុពុល ផ្សែងពុល ឬឧស្ម័នមានជាតិពុលដោយចេតនា ឬ ធ្វេសប្រហែស
- (១២) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជាអ្នកដំណើរបង់ប្រាក់ធម្មតាលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។
- (១៣) បទល្មើសប្រហូឡូណូដែលបានប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តដោយអ្នក ឬសមាជិកដែលត្រូវបានធានា ឬអ្នកទទួលផល។
- (១៤) ពិការភាពដែលកើតចេញពីស្ថានភាពរាងកាយ ឬផ្លូវចិត្តដែលមានស្រាប់មុនកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការធានារ៉ាប់រងនៃសមាជិកដែលត្រូវបានធានា ដែលមិនត្រូវបានបង្ហាញនៅក្នុងពាក្យស្នើសុំ ឬរបាយការណ៍ប្រកាសសុខភាព។
- (១៥) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតជីក្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

ចំណាំ៖ ខ្លឹមសារក្នុងវីដេអូខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ័នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអាន និងលក្ខខណ្ឌធានារ៉ាប់រង។



ទំនាក់ទំនងមកកាន់យើងខ្ញុំ

☎ 023-989-218 / 098-989-218

✉ service@gc-life.com.kh 🌐 www.gc-life.com.kh



វិទ្យាស្ថាន ផ្ទះលេខ A9២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ